



# สุภาษิต เดือนใจ

พิมพ์เป็นที่รำลึก

พระประสิทธิสารโສกณ (ประสิทธิ์ อมุมปุปสิทธิ)

ผู้ช่วยเจ้าอาวาสวัดเทพศรินทราราช

ได้รับพระราชทานเลื่อนสมณศักดิ์เป็นพระราชาคณะชั้นราช

ที่  
๔

พระราชนิมลี

ในพระราชพิธีเฉลิมพระชนมพรรษา

๕ มีนาคม ๒๕๗๕

มหิตาสักการะ

จาก

คณะศิษยานุศิษย์

ในพระศาสนโສกณ (ເວັນ ຂິນທຸດເດຣ)

สมเด็จบรมบพิตร พราชาสมภารเจ้า ทรงพระกรุณา  
โปรดพระราชทานเลื่อนสมณศักดิ์ เป็นพระราชาคณะชั้นราช  
ตามมติของมหาเถรสมาคม ในมงคลสมัยพระราชพิธี  
เฉลิมพระชนมพรรษา วันที่ ๕ มีนาคม ๒๕๓๕

ขอถวายพระราชกุศล

พระราชสิทธิโมลี  
ปรีชาสาสนกิจ ยติกษิสสร บัวสังหาราม คาน瓦สี

ห้องสมุดวัดเขabantangthraiy
เลขทะเบียน ๐๐๓๒๐
เลขเรียก ๔๙ ๑ ๗๕๖



# พระพุทธศาสนา

# สุภาษิตเตือนใจ

พระพุทธเจน  
สุภาษิต เตือนใจ  
แผนปีณฑูปม รูป  
ร่างกาย เหมือนฟองน้ำ

(แตกดับง่าย)

เวทนา ปุพุลปมา  
เวทนา เหมือนพรายน้ำ  
(ชั่วพลุ่งเดียวเท่านั้น)

มรีจิกปมา สัญญา  
สัญญา เหมือนพยันแดด  
(หลวงตามะเอม)

สังขารา กทุลปมา  
สังขาร เหมือนตันกลัวย  
(ไม่มีความมั่นคง)

มายุปมณุจ วิญญาณ  
วิญญาณ เหมือนเล่นกล  
(หลอกให้ทุกวัน)

ອກືດຸຮເຣດ ກລຸຍາແນ  
ປາປາ ຈິຕຸຕໍ ນິວາຮເຍ  
ພຶ້ງຂະມັກເຂົມັນໃນຄວາມດີ ຫ້າມໃຈຈາກຄວາມຊ້ວ  
(ສາຫຼຸ ພຣະອຸຕສ່າໜີເຕືອນເຮາ)

ປະກົມເສຕມຕຸຕາ  
ພຶ້ງສໍາຮວຈຕັວເອງ  
(ໄມ່ສໍາຮວຈ ກົດງວ່າຕັວດີເສມອ)

ບັດຖາ ດົມມຳ ອົນສຸສີໂຕ  
ຮູ້ຮັ້ມມະແລ້ວ ໄມ່ຕ້ອງອາສັຍອະໄຮອັກ  
(ພຣະຈະນັ້ນ ເຮັດວຽກໃຫ້ຮັ້ມມະ)

ສຕິມໂຕ ສທາ ກາຖົ່ມ  
ຜູ້ມີສຕິເສມອ ຍ່ອມມີຄວາມເຈີ້ມູ  
(ພຣະຈະນັ້ນ ດວກມີສຕິເສມອ)

ອຈຸຈຍນຸຕີ ອໂຮຣຕຸຕາ  
ໜີວິຕໍ ອຸປະກຸມຕີ  
ວັນດີນີ້ລ່ວງໄປລ່ວງໄປ ຜີວິຕົກກະຮັ້ນຄວາມຕາຍເຂົ້າໄປ  
(ໄດ້ຄືດຍ່າງນີ້ ດີ່ໝາດ)

ພາລມໂຕ ກວ ສພຸພປານີນ  
ສມມຕິວ່າ ຕນເປັນຄນໂງກວ່າໃຄຣທັ້ງໝາດໄວ້  
(ໂງກໂງໃຫ້ນ່າສົງສາຮ ຈລາດກົ້ຈລາດໃຫ້ນ່ານັບຄືອ)

ນີສມຸມ ກຣນໍ ເສຍຸໂຍ  
ໃຄຣຕຽບງ່າກອນຈຶ່ງທຳເປັນດີ  
(ໃຄຣມັກຜິດພລາດ ຈຳຄຳນີ້ໄວ້)

ຈີຕຸຕຳ ມຸຕຸຕຳ ສຸຂາວໍາ  
ຈີຕທີ່ຄວບຄຸມແລ້ວນໍາຄວາມສຸຂະມາໄທ້  
(ຈີຕເໜືອນຄນນໍາຈີ້)

ເຢ ປມຕຸຕາ ຍັຕາ ມຕາ  
ຄນປະປາທເໜືອນຄນຕາຍ  
(ເຮົາຈະໄມ່ປະປາທ)

ນີຖຸໂຮ ໂທີ ນີປຸປາໂປ  
ຮມຸມປີຕີຮສໍ ປົວ  
ດີ່ມຮສຄືອປີຕີໃນນັ້ນມະເຄີດ ຈະໄດ້ໝາດກຣະວານກຣະວາຍ  
ຫາຍຊ້ວ້າຮ້າຍ  
(ຄຳຂອງພຣະ ພັງແລ້ວເຢືອກເຢັນ)

สุปปพุทธิ ปพุชมนติ  
 สาวกของพระพุทธเจ้ารู้ตัวดี  
 (ท่านรู้ตัวดี ท่านจึงไม่เสีย)  
 วิหันณติ จิตตัวสานุวัตติ  
 ประพฤติตามคำสอน ยอมเดือดร้อน  
 (ประพฤติอย่างไร จึงไม่เดือดร้อน)  
 การเมสุ ทุกขบุจ ภัยบุจ ชาติ  
 ทุกข์ ภัย เกิดเพราภาร  
 (การเกิดเพราภารอะไร)  
 ยตุต พาลา วิสีทนติ  
 นตุติ สงโค วิชานติ  
 หมู่พาลพา กันจมอยู่ในที่ได ผู้รู้ไม่มีความเกี่ยวข้อง  
 ด้วยในที่นั้น  
 (พิลึก ท่านผู้รู้นี่ ใคร ๆ เขานุกสนใจกันหมายรุ่ง  
 หมายค่า ดึงหูไม่รู้สึก)  
 สามาธิโต ยถาภูต ปชานาติ  
 ใจที่ตั้งมั่นคง จึงรู้ความจริงได  
 (ใจที่ไม่ตั้งมั่นคง ก็รู้แต่ความไม่จริง)

ສຈົ່ງ ຂວ ສາຫຼຸຕົ້ມ ຮສານໍ  
ບຣດາຮສທິ່ງຫລາຍ ສັຈະເຫັນເປັນຮສດີຍິ່ງ  
(ຮສອື່ນ ၅ ຈຶດຈາງໄດ້)

ມຸນຸຈ ປຸເຮ ມຸນຸຈ ປຈຸລໂຕ  
ມຊ່ເນ ມຸນຸຈ ກວສຸສ ປາຮຄູ  
ປລ່ອຍຂ້າງໜ້າ ປລ່ອຍຂ້າງໜັງ ປລ່ອຍເພາະ  
ໜ້າ ຈຶ່ງຄື່ງພາກຝຶ່ງແຫ່ງໜາຕິກພ  
(ມວຖືອນໍຍືດນັ້ນອຍຸ່ງ ເຫັກນີຍືດຄື່ອທຸກໆໄວ)

ຍຕຸຖ ອຣහນໂຕ ວິຫຣນຸຕີ  
ຕໍ ກູມີຣາມເນຍຸຍກໍ  
ພຣະອຣහັນຕ່ອຍູ່ໃນທີ່ໄດ ທີ່ນັ້ນຮ່ມຮິ່ນ  
(ພຣະອຣහັນຕ່ອຍູ່ທີ່ໄຫນໄປອຍູ່ກັບທ່ານ)

ໂຍເຫັດ ມາຮ ປັນຸມາວຸເຫັນ  
ພຶ້ງຮົມມາຮດ້ວຍອາວຸຫຼາມື້ອປ້າຍ  
(ຮົມດ້ວຍອາວຸຫຼາມຍາຍນອກໄມ່ໜະຍິ່ງເກີດມາກ)

ສພຸເພ ສຕຸຕາ ສຸຂີ ອຕຸຕານໍ ປຣຫຣນຸຕີ  
ສັຕົວທິ່ງຫລາຍທິ່ງປວງ ຈົນມີສຸຂາຍສຸຂີໃຈ ຮັກໜາຕານ

ให้พันทุกข์ร้ายເറີດ  
 (ກາວນາໄວ້ໃຈສບາຍ ຮູ້ສືກວ່າໄມ່ມີຂໍາສົກ)

ມຮູວາ ມະນຸມຕີ ພາລີ  
 ຍາວ ປາປີ ນ ປຈຸຈຕີ  
 ຕຣາບໃດ ຄວາມຊ້ວຍັງໄມ່ສະອອງ  
 ຕຣາບນັ້ນ ດັນພາລິຍັງຄອງສຳຄັນ  
 ຄວາມຊ້ວນັ້ນເປັນປະດຸຈນ້າຜິ່ນ  
 (ເພຣະະະນີ້ ດັນທຳຊ້ວຈຶ່ງຄອງມີ)

ຂໂໂນ ມາ ໂວ ອຸປະຈຸຈາ  
 ອຍ່າໃຫ້ຄຣາວປີໃໝ່ຜ່ານໄປເສີຍແປລ່າ  
 (ໄມ່ໃຊ້ຜ່ານແຕ່ປີ ຂົວຕົກຜ່ານໄປດ້ວຍ)  
 ຕານີ ກມມານີ ຕປຸເປັນຸຕີ  
 ອຸດຸທຳ ວຊ່ໂມທີຕິ ມຸເຂົ

ຄວາມຊ້ວທີ່ທຳໄວ້ນັ້ນ ແພດແພາຄນທຳ ດຸຈຂອງຮ້ອນ  
 ທີ່ອົມໄວ້ໃນປາກ ລວກປາກ ດນອມ ກົງປານກັນ  
 (ອຍ່າອມເລຍ ອມແລ້ວຄາຍເແອະ)  
 ເອວມາຍຸ ມນຸສຸສານໍ ດຈຸ່ນ ນ ປຣິວຕຸຕິ

อายุของคน “ไปเลย” ไม่กลับ  
 (อะไร ฯ ก็ไปเลย ไม่กลับ)

สพพณุเจ ปจวี ทชุชา

เนว น์ อภิราษฎ์

ต่อให้ยกทรัพย์สินสิ้นหักแผ่นดินให้ ก็ไม่ทำให้  
 คนอกตัญญูซึ่งชมได้เลย  
 (จริงแล้ว จริงอยู่ จริงอีก)  
 อปปสสatha ทุกษา กามา

การหังหลัย ให้เกิดความยินดีน้อย แต่ให้เกิด  
 ทุกข์มาก

(คิดให้ไกล ตรองให้ลึก นึกให้กว้าง จะเห็น)

อตุตานุทิภูมิ อุหจุ  
 ถอนความเห็นว่าเป็นตัวตนเฉพาะ  
 (ถอนได้หายห่วง)

ภา라 หเว ปณุຈกุชนธรา  
 ตัวเราเป็นภาระเหี้จิง  
 (เป็นภาระเพราะแบกไว้)

วิสุสาสา ภัยมเนวติ  
 ภัยเกิดเพระความชินได  
 (ชินแล้วควรระวัง)  
 สมโมท มา วิวาท อกตุณ  
 จงชื่นชมต่อ กันเถอะ อย่าแก่งแย่งกันเลย  
 (อย่างนี้อยู่ด้วยกันมาก ๆ ก็สบาย)  
 อุเปกุขโก สทา สโต  
 คุมสติตูเชิงตลาดเวลา  
 (อย่างนี้ อะไรเกิดขึ้น รู้ทัน)  
 นตุณ สรุจ กุโตร ชุมโม  
 ไม่มีสักจะแล้ว จะมีรัมมะอย่างไร  
 (ค้านไม่ขึ้น)  
 น ลิปุปติ ทิภูจสุเตสุ ธีโร  
 ผู้มีปัญญา ไม่ติดในสิ่งที่พบเห็น  
 (พบเห็น เพียงพบเห็นไม่ติด)  
 ย วนেโซ วนেซสุ วนุเจยุย กปีโน กปี  
 ลิงป้าหลอกลงลิงป้าด้วยกันได้อย่างไร

(ก็ทำนองงูเห็นตีนงู ไก่เห็นนมไก่นั้นแหละ)

ส ปัญญา ความคุณ อเวกุชติ

อนิจจโต ทุกข์โต โรคโต

คนมีปัญญาเห็นความคุณหังISTRY ไม่เที่ยง  
เป็นทุกข์ เป็นโรค

(คนไม่มีปัญญาเห็นว่าอย่างไร)

วิส ชีวิตุกามोว ปาปานิ ปริวชชเย

พึงเว้นบาก เหมือนคนอยาเป็นอยู่ เว้นยาพิช  
เชโรอินฉะนัน

(บำบัดเป็นยาพิช)

สพเพ สตุตา อพุยาปชุषา

ทุก ๆ คนอย่าเบียดเบียนกันเลย

(ลำพังเกิดมาаниц ก็ทุกข์พอแรงแล้ว จะซ้ำเติมกัน  
ไปถึงไหน)

กาลญจ ปฐิกุขามิ นิพุพิส ภูโภ ยทา

เราจำหวังความตาย เหมือนลูกจ้างค้อยรับค่าจ้าง

(ถึงไม่หวังก็ต้องได้)

ឯកជាយ ធម្មតី លោក  
 ស៊ត្រលោក ឲ្យកគមខាងម៉ោង  
 (ម៉ោងឡើឡាកកបីបែង)

មពុទិនុ វ ន សីទុរោ  
 ឈើយមតុវេតុ មិនមែនម

(គណមកតិំតោ)

ឧប្បបាបិ ការមាន ឥត  
 ឃុំឃិរិ ន ចប្បប័តិ  
 ឧខេហា ការម៉ោងខាយ នឹងយើបិ កិមេងុី ីីងមាក  
 ឲបិ កិមេងុី  
 (ដិតិក ការនី)

សុធបុរិ សុធមិត្តុីយុ សុធបកាមេ ប្រិុជុិមេ  
 ឲយកស្បាយតលែតិ តួងសតេកាមេ ឲឱម៉ោង  
 (ឲយកស្បាយតលែតិ ឲយកស្បាយតលែតិ)

ការមាតំ ផលិត ធម្មិ  
 រោកតារវា ការមេះប៉ែដ

(ເບີດຕາກປາເກື່ອງປາກປາ ເບີດກາມເກື່ອງວາ ຫຼູ  
ຈຸນູກ ລື້ນ ກາຍ ໄຈ)

ກີຢູໂຍ ຕະຫຼາ ປິປາສາ ຈ  
ວຖ່າມມານສຸສ ວຖ່າມຕີ  
ຄນໂງເຈີບັນຂຶ້ນ ດວາມອຍາກຄວາມກະຮ່າຍ  
ຍິ່ງມາກහນັກຂຶ້ນ  
(ໄຕຕາມຕັ້ງ)

ປມາຫາ ຂ້າຍເຕ ແໂຍ  
ຄວາມເສື່ອມເສີຍ ເກີດເພຣະຄວາມປະປາທ  
(ເພຣະຈະນັ້ນ ອຍ່າປະປາທ)

ມຈຸຈຸນາ ສັງຄໂຣ ນຕຸຕີ  
ຜັດຜ່ອນຄວາມຕາຍໄມ່ໄດ້  
(ຮຶບທຳຄວາມດີໄວ້ກ່ອນຕາຍ)

ອຈີໍ ວຕຍໍ ກາໂຍ  
ຮ່າງກາຍນີ້ ອູ້ໄປໄດ້ໄມ່ເຫົ່າໄຮ່ານອ  
(ນຶກໄວ້ອ່ອຍ່າງນີ້ ໄມ່ແລລອຕັ້ງ)

อุปปานาถมิโน<sup>๑</sup>  
 สังขารมีเกิดมีเสื่อมตามเรื่อง  
 (นักอย่างนี้ บรรเทาทุกข์ได้ดี)

อตุตา หิ อตุตโน นาโถ<sup>๒</sup>  
 ตัวเราเองเป็นที่พึ่งของตัวเรา  
 (ถ้าตัวเราเองเป็นที่พึ่งของตัวเราไม่ได้ ก็อย่าไป  
 หาที่พึ่งที่ไหนเลย)

จช ทุชชันสัมสคุ่ม<sup>๓</sup>  
 จงเลิกข้อแหงกับทรชน  
 (แต่อย่าเกลียดเขา)

ภช ปณุพิตเสว่น<sup>๔</sup>  
 จงควบหาบัณฑิต  
 (แต่อย่าตีเสมอท่าน)

นามรูปมิห ทุกข์<sup>๕</sup>  
 ตัวทุกข์คือนามและรูปนี้เอง  
 (ตัวเรา呢 เองและเป็นนามรูป)

ເອກຄົງ ເຊຍຸມຕຸຕານໍ  
 ສ ເວ ສັງຄາມຫຼຸດຕົມ  
 ດີ ຊະຕົວເອງໄດ້ຄົນເດືອນເຫັນນີ້ ດັນນີ້ແວ່ຍ  
 ເປັນຂຸນສຶກຈອມທັພ  
 (ຮັບຕົວເອງ ແສນຍາກ)

ອຸປະນິທານາ ປກວນຸຕີ ທຸກຂາ  
 ທຸກໆທີ່ໜ້າລາຍເກີດເພຣະອຸປະນິເປັນເຫດ  
 (ອຸປະນິນີ້ສຳຄັນນັກ ຕ້ອງຄອນໃໝ່ໄດ້)

ມນຸສຸສວສຸສີຕິ ຮາຊ ທຸວິຫານຕົ້ນ ຕໂຕ  
 ເສີຍຄນເຂົ້າໃຈຢາກກວ່າເສີຍສັຕິງ

(ເສີຍສັຕິງໄມ່ປິດເບືອນ)  
 ທຸກຂມສຸສ ມහພຸກຍໍ  
 ຄວາມທຸກໆຂົ້ນນ່າກລ້ວພຶກ  
 (ແຕ່ຄົນກົງຍັງເປັນອຍ່າງແມ່ລັງເມ່າຍິ່ງພຶກ)

ຍຸທິ ກິຈຸຈຳ ຕາບປົວທຸກໍ  
 ອົກິຈຸຈຳ ປນ ກາຍີຣຕີ  
 ທີ່ຄວຮໍາ ກລັບຫອດທີ່ງ

ที่ไม่ควรทำ รนไปทำ  
(อย่างนี้เพะ)

น เว อนตุณสเลน  
อตุณจริยา สุขาวหา  
ทำประโยชน์ด้วยไม่ฉลาดในประโยชน์ อelmanวย  
ความสุขไม่ได้  
(ทำอย่างไร จึงอelmanวยความสุขได้)  
ชย เวร ปสวติ ทุกข์ เสติ ปราชีโต  
ชนะก์เป็นเวร แพ็กก์เป็นทุกข์  
(ชนะก์ไม่ชนะ แพ็กก์ไม่แพ้ สนายใจ)

ย น กยิรา น ต วเท  
ทำไม่ได้ อย่าพูด

(ทำได้ค่อยพูด แต่อย่าอวด)

สีล วิเลปน เสภุร  
ศีลเป็นเครื่องสำอางอย่างประเสริฐ  
(ใช้เครื่องสำอางนี้สวยซึ้ง)

សនុចុះតី ប្រមា នាំ  
ស៉ានិដែខេប្រមាពីរធមួយ  
(មេស៉ានិដែខេ ប៊ូនយ៉ាប)

អាយកោសលំ ទាន់និគមារិឃុំ  
អូបាយកោសលំ ទាន់និគមាសៀវៈ  
អូបាយកោសលំ ទាន់និគមាអុបាយវិី ពី ពីកិច្ចគមា  
រិឃុំ និងពិនគមាសៀវៈ  
(ទាន់និដែនីពួលឡើ ទាន់និកវានីប៊ូនចែង)  
សម័ កតានិ បុណ្ណានិ  
តាំ មិត្តតាំ សមុប្បាយកាំ  
បុណ្ណីទាំវិវេង ជាប៊ូនមិត្តតាំវិបេះ  
(គឺប៊ូនមិត្តនិឡើប៊ូនខ្សោគីកីតី និងបុណ្ណីប៊ូនមិត្តតាំ  
សេវិបេះ)

នទុកិ ុុវុតី សុវាលិតាំ  
គុក្រុន ឬមីសុវាលិតាំ  
(គិតុលោមីសុវាលិតាំ)  
ឯសាតា មលំ សមុភ្លាយ  
ធមុភ្លាយ ធមេវ ិខាទិ

สนิมเหล็กเกิดจากเหล็ก พอกเกิดจากเหล็กนั้นแล้ว  
 ก็กัดเหล็กนั้นเที่ยว  
 (บ้าปเกิดจากคนได้ แล้วมันก็กัดคนนั้น)

การโต ชาหยเต ໂສໂກ  
 การโต ชาหยเต ກຍໍ  
 ทุกຂໍໂຄກเกิดเพราກາມ  
 ກ້າຍເວຣັກກີດเพราກາມ  
 (ກາມໃນໃຈກໍາເຮັບພຣະຄິດ)

ອຕຸຕານໍ นาຕິວຕຸຕິ  
 ອຍ່າແລອຕົວ  
 (ໄທຫະຄອຍແທຣກເມື່ອແລອ)

ຈເຊ ມຕຸຕາສູ່ຂໍ ປີໂຮ  
 ສມັປສຸ່ສໍ ວິປຸລໍ ສຸ່ຂໍ  
 ຜູ້ມີປົງປົງ ມຸ່ງຄວາມສຸ່ຂໍສ່ວນໃໝ່ ຕ້ອງສະຄວາມສຸ່ຂໍ  
 ສ່ວນນ້ອຍ ຈຶ່ງຈະໄດ້  
 (ອດເປີ້ຍ່າ ၅ ໄວ້ກິນຫວານ ၅)

อตุตานំ ន ប្រិចុជមេ  
ឯមារាត្រាត្រាសីយេលាលេយ  
(កើតមាតីយាកនក)

សនុតិមគុគមេវ ពុរូហួ  
ស្វែងទានសាយស៉ានពិភ័ណោខោះ  
(ដើរឃឹងអ៊ីនីតី)

កិចុលេ មនុស្សសប្បិតាណុ  
យាកនកទីកើតកើតបើនគន

(បើនគនឡើវ រក្សាតាគារមេបើនគនវិវ)

អតុតានមេវ ប្រមំ ប្រុីរុីបេ និវេសយេ  
អតុបុណ្យមនុសាសេយុយ ន កិតិសេយុយ បណ្តិតិ  
គននាលាត ត៉ែងត្រាងេវិវិនិត្តសមគរក់នៅ ឡើ  
រាយអំពី សុនគនអីនេះ ឱ្យឱ្យមេម៉ាអំពី

(រោត្ថ៉ែងត្រាងេវិវីយ៉ាង)

មមិតិ បសុសត ធម្មុមាមានេ  
ទូសិទាំន គនីឱ្យឱ្យតិំវាទំខេងទេរាជាលំពីនីតិំរោះ ។  
ឯក្សាន់  
(ទាំងខែបូយ៉ាងន៉ែនីវិវ)

ตัณหาวิชชา สมุททโย<sup>๔</sup>  
 ตัณหาและอวิชชาเป็นตัวให้เกิดทุกข์  
 (กล่าวทุกข์ ต้องกำจัดตัณหาและอวิชชา)

น วิสสี น นีเจย์โย<sup>๕</sup>  
 ไม่สำคัญตัวว่าวิเศษคนเดียว  
 ไม่สำคัญตัวว่าต่ำต้อย  
 (สำคัญตัวว่าวิเศษ เป็นเหตุให้หันงตัว สำคัญตัว  
 ว่าต่ำต้อย เป็นเหตุให้น้อยใจ)

อติจีรนิวาเสน ปิโย ภาติ อบปิโย<sup>๖</sup>  
 รักกัน แต่อยู่ด้วยกันนานไป ก็จีดอาจได้  
 (ก็ห่าง ๆ จะไม่มีจีดอาจ)

โภ นุ หาส กามานุโภ<sup>๗</sup>  
 นำสนุกหรือในโลก  
 นำเพลิดเพลินหรือในโลก  
 (คิดให้หลาย ๆ ชั้น)

ຮູກເຂົ້າຍຸ່ນ ອັດຕໂນ ສາຫຼຸ່ມ ລວນ ໂລັບຕໍ່ ຍາຕາ  
 ດັນດີ ຕ້ອງຮັກຊາຄວາມດີຂອງຕນໄວ້ໃຫ້ດີ  
 ແມ່ນເອນແກລື່ອເຄີມ ຮັກຊາຄວາມເຄີມຂອງມັນໄວ້ຈະນີ້ນ  
 (ຕ້ອງດີທັງນອກ ຕ້ອງດີທັງໃນ)

ຫ້ອງສມຸດວັດເຂົາບາງທ່າຍ
ເລີຂທະບູນ 00320
ເລີຂເຮືອຍກ ၃၄ ສ ၃၅၇

---

ພິມພົບໂດຍ ໂອງພິມພົມມານຄູງຈາກວິທາລ້າຍ ໜ້າວັດບວນນິເວສີວາຮາ ກຽງເທັມມານຄຣ  
 ພລດເຄາສເອກ ຢະວິນ ມະສາດ ຜູ້ພິມພົບຜູ້ໄມ້ອາຫາ ພ.ສ. ២៥៣ & ໂທ. ២៥៩៧៨៤